

FWD សងកម្ចីពេញលេញ

ធានាថាទ្រព្យសម្បត្តិនៅតែជារបស់លោកអ្នក
និងមនុស្សជាទីស្រឡាញ់



សូមកុំ បារម្ភយើងនឹងការពាររាល់តម្រូវការរបស់អ្នក

លោកអ្នកចំណាយពេលវេលាច្រើនណាស់ដើម្បីខិតខំសន្សំទ្រព្យសម្បត្តិតាមបំណងប្រាថ្នារបស់ខ្លួន។ ដើម្បីការពារទ្រព្យសម្បត្តិជាទីស្រឡាញ់ លោកអ្នកគួរមានការធានាដ៏ល្អមួយលើទ្រព្យសម្បត្តិដែលមានតម្លៃទាំងនោះ។ ដំណោះស្រាយមួយដែលក្រុមហ៊ុន FWD Cambodia ផ្តល់ជូនគឺ FWD សងកម្ចីពេញលេញ ដែលធានាថាលោកអ្នកនឹងទទួលបានសំណងលើកម្ចីហិរញ្ញវត្ថុដែលមានដើម្បីរក្សាកម្មសិទ្ធិជាម្ចាស់លើទ្រព្យនោះជានិច្ច មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ ក្រុមហ៊ុន FWD Cambodia ធានាថាទ្រព្យទាំងនេះនឹងនៅតែជារបស់លោកអ្នក និងក្លាយជាមរតករបស់កូនចៅជំនាន់ក្រោយរបស់លោកអ្នកផងដែរ។



ការពារហានិភ័យពីការមិនអាចសងកម្ចី ឬបំណុល

ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ក៏ដោយ ក៏លោកអ្នកនឹងមិនមានកង្វល់ចំពោះបំណុលឬកម្ចីដែលនៅសល់



ទទួលបានអត្ថប្រយោជន៍បន្ថែម

បូកបន្ថែម 100% នៃទឹកប្រាក់ធានារ៉ាប់រង សម្រាប់ក្រុមគ្រួសារក្នុងករណីមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ កើតឡើងចំពោះអ្នកត្រូវបានធានារ៉ាប់រង



ផ្តល់ការធានាលើកម្ចីគ្រប់ប្រភេទ

ទទួលបានការធានាលើកម្ចីទិញផ្ទះ កម្ចីអាជីវកម្មធុនតូច ឬមធ្យម កម្ចីសហគ្រាសធំៗ កម្ចីផ្ទាល់ខ្លួន ឬកម្ចីផ្សេងៗទៀត



បង់បុព្វលាភរ៉ាប់រងតែមួយលើក និងងាយស្រួល

ធានាថា ទ្រព្យសម្បត្តិរបស់លោកអ្នកត្រូវបានការពារ និងកម្ចីត្រូវបានធានាសងតាមរយៈការបង់បុព្វលាភតែមួយលើក

សំណង

ករណីមរណភាព
ឬពិការភាពទាំងស្រុង
និងជាអចិន្ត្រៃយ៍
បណ្តាលមកពីគ្រោះថ្នាក់

បូកបន្ថែម 100%
នៃទឹកប្រាក់ធានារ៉ាប់រង

ករណីមរណភាព
ឬពិការភាពទាំងស្រុង
និងជាអចិន្ត្រៃយ៍

100% នៃទឹកប្រាក់ធានារ៉ាប់រង
(តាមកម្ចីរបស់អតិថិជន)

រយៈពេល
ធានារ៉ាប់រង

1 2 3 4 5 -----25 30

បងបុព្វលាភធានារ៉ាប់រងតែមួយលើក
(ងាយស្រួល)

រយៈពេលធានារ៉ាប់រង
គឺជាជម្រើសរបស់អតិថិជន
(អាស្រ័យលើរយៈពេលនៃកម្ចី)

ក្រុមហ៊ុនអេហ្វធីប៊ែលយូឌី ឡាយហ្វី អ៊ិនស្តេន (ខេមបូឌា) ម.ក
អគារសិរីលេខ104 ជាន់ទី1 និងទី8 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P (855) 87 33 99 82 / (855) 78 33 99 88
E Customer_care.kh@fwd.com
fwd.com.kh

ស្តេនទីនេះ
ដើម្បីទទួលបានការការពារ



លក្ខខណ្ឌសំខាន់ៗនៃផលិតផលនេះ

សង្ខេបលក្ខណៈពិសេសនៃគម្រោង

	FWD សងកម្ចីពេញលេញ
រយៈពេលធានារ៉ាប់រង	1-10, 15, 20, 25 និង 30ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភរ៉ាប់រង	បង់បុព្វលាភរ៉ាប់រងតែមួយលើក
អាយុចាប់ផ្តើមធានារ៉ាប់រង	18 ឆ្នាំ ដល់ 60 ឆ្នាំ (ធានាដល់អាយុច្រើនបំផុត ឬអតិបរមា 65ឆ្នាំ)
ទំហំនៃការធានាតិចបំផុត (អប្បបរមា)	USD 3,000
ប្រភេទនៃកម្ចីដែលធានា	ធានាគ្រប់ប្រភេទកម្ចី (កម្ចីទិញផ្ទះ កម្ចីអាជីវកម្មធុនតូច ឬមធ្យម កម្ចីសហគ្រាសធំៗ កម្ចីផ្ទាល់ខ្លួន ឬកម្ចីផ្សេងៗទៀត)

អត្ថប្រយោជន៍

អត្ថប្រយោជន៍សម្រាប់មរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់	បូកបន្ថែម 100% នៃទឹកប្រាក់ធានារ៉ាប់រង
អត្ថប្រយោជន៍សម្រាប់មរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍	100% នៃទឹកប្រាក់ធានារ៉ាប់រង (តាមគម្រោងរបស់អតិថិជន)
អ្នកទទួលផល	អ្នកទទួលផលទី 1 គឺ គ្រឹះស្ថានហិរញ្ញវត្ថុដូចជា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់កម្ចីដល់អ្នកត្រូវបានធានារ៉ាប់រង
	អ្នកទទួលផលទី 2 គឺក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ ដូចចែងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង



ឧទាហរណ៍៖

លោក ពិសិដ្ឋ ប្រើប្រាស់កម្ចីទិញផ្ទះពីធនាគារមួយក្នុងទំហំទឹកប្រាក់ ចំនួន USD 50,000 រយៈពេល 20 ឆ្នាំ។

លោក ក៏សម្រេចចិត្តជ្រើសរើស FWD សងកម្ចីពេញលេញ ដើម្បីការពារហានិភ័យដែលអាចកើតឡើង នូវទឹកប្រាក់ពេញ ក្នុងទំហំទឹកប្រាក់ធានាចំនួន USD 50,000 រយៈពេល 20 ឆ្នាំ។

ករណីទី 1

ចៃដន្យមិនល្អ លោកទទួលមរណភាពដោយជំងឺដាច់សរសៃឈាមខួរក្បាល



លោកទទួលបានទឹកប្រាក់សងកម្ចី 100% នៃទឹកប្រាក់ធានារ៉ាប់រង ថយដែលលោកដាក់ធនាគារ ហើយប្រាក់ដែលអាចនៅសល់នឹង ត្រូវផ្តល់ជូនគ្រួសារ (បញ្ចប់កិច្ចសន្យាធានារ៉ាប់រង)

ឆ្នាំទី 1

ឆ្នាំទី 10

ឆ្នាំទី 20

ករណីទី 2

ចៃដន្យមិនល្អ លោកទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍



ប្រាក់សំណងស្មើនឹង 100% នៃទឹកប្រាក់ធានារ៉ាប់រងបូកបន្ថែម 100% នៃទឹកប្រាក់ធានារ៉ាប់រងនឹងត្រូវសងជូនទៅធនាគារ និងក្រុមគ្រួសារ (ប្រសិនបើមាន ហើយកិច្ចសន្យាធានារ៉ាប់រងនឹងត្រូវបានបញ្ចប់)

ឆ្នាំទី 1

ឆ្នាំទី 10

ឆ្នាំទី 20



ករណីមិនធានា

ករណីមិនធានាចំពោះមណ្ឌលភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុននឹងមិនធានាលើ ការបាត់បង់ ឬការពិការភាព ណាដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោល និងទាំងស្រុង ឬដោយផ្នែក ឬដោយសារមូលហេតុ ឬឧប្បត្តិហេតុដូចខាងក្រោម៖

- 1) ករណីមណ្ឌលភាព / ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីការធ្វើឱ្យខ្លួនឯងរងរបួស ឬការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាតក្នុងរយៈពេល ពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលបណ្តុះបណ្តាលស្បៀងបន្លែមានសុពលភាព ឬកាលបរិច្ឆេទចុងក្រោយនៃការមានសុពលភាពនៃបណ្តុះបណ្តាលស្បៀងបន្លែ ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតី។
- 2) ការប្រព្រឹត្តិ ឬការប៉ុនប៉ងប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយ ដែលរំលោភលើច្បាប់របស់ប្រទេស របស់អ្នកត្រូវបានធានារ៉ាប់រង និង / ឬ របស់អ្នកទទួលបានផល។ អ្នកទទួលបានផល ដែលមិនពាក់ព័ន្ធនឹងបទល្មើសខាងលើនឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍។

ករណីមិនធានាចំពោះមណ្ឌលភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់

- 1) ការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ទោះបីជាអ្នកត្រូវបានធានារ៉ាប់រងមានសតិប្រក្រតី ឬមិនប្រក្រតីក៏ដោយ
- 2) ការប្រព្រឹត្តិ ឬការប៉ុនប៉ងប្រព្រឹត្តិបទល្មើសណាមួយដែលបំពានទៅនឹងច្បាប់នៃប្រទេសរបស់អ្នកត្រូវបានធានារ៉ាប់រង និង / ឬរបស់អ្នកទទួលបានផល។ អ្នកទទួលបានផលដែលមិនពាក់ព័ន្ធនឹងបទល្មើសដែលបានរៀបរាប់ខាងលើ នឹងនៅតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍ធម្មតា
- 3) សង្គ្រាម ឬព្រឹត្តិការណ៍ដែលបង្កឱ្យមានសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងយោធា នៃប្រទេសណាមួយ ក្នុងអំឡុងពេលសង្គ្រាម ឬការបម្រើការងារជាកងកម្លាំងស៊ីវិល។ “សង្គ្រាម” សំដៅចំពោះរាល់សង្គ្រាមកើតមានដោយប្រកាស ឬមិនប្រកាស ឬដោះស្រាយរវាងកងកម្លាំងយោធានៃបណ្តាប្រទេស អង្គការអន្តរជាតិ ឬការរួមកងកម្លាំងណាមួយ។ “កងកម្លាំងយោធានៃប្រទេសណាមួយក្នុងអំឡុងពេលសង្គ្រាម” សំដៅចំពោះកងកម្លាំងយោធា រួមទាំងទ័ពជើងទឹក និងអាកាស នឹងត្រូវបានចាត់ទុកផងដែរចំពោះកងកម្លាំងយោធានៃអង្គការអន្តរជាតិណាមួយក្នុងអំឡុងពេលសង្គ្រាម។



ករណីមិនធានា

ករណីអត្តឃាត ឬឃាតកម្ម

ក្រុមហ៊ុន នឹងមិនទូទាត់ផលប្រយោជន៍ដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រងឡើយ ប្រសិនបើ៖

- ក្នុងករណីដែលអ្នកទទួលផលបន្ទាប់មានតែម្នាក់ ហើយប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងត្រូវបានធ្វើឃាត ដោយអ្នកទទួលផលបន្ទាប់ ក្រុមហ៊ុននឹងទូទាត់ជូនអ្នកទទួលផលចម្បង នូវទឹកប្រាក់ធានារ៉ាប់រងដែលស្មើនឹងចំនួនទឹកប្រាក់បំណុលដែលអ្នកត្រូវបានធានារ៉ាប់រង ត្រូវទូទាត់ជូនអ្នកទទួលផលចម្បង ការដែលអ្នកទទួលផលចម្បងមិនពាក់ព័ន្ធនៅក្នុងឃាតកម្មលើអ្នកត្រូវបានធានារ៉ាប់រង។
 - ក្នុងករណីដែលមានអ្នកទទួលផលបន្ទាប់លើសពីម្នាក់ ហើយអ្នកទទួលផលនោះមិនជាប់ពាក់ព័ន្ធនឹងឃាតកម្ម ក្រុមហ៊ុននឹងទូទាត់សងទឹកប្រាក់ធានារ៉ាប់រងទៅអ្នកទទួលផលចម្បងស្មើនឹងចំនួនបំណុល ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ទៅឱ្យអ្នកទទួលផលចម្បងនោះ ហើយប្រសិនបើមានទឹកប្រាក់ធានារ៉ាប់រងនៅសល់ ក្រុមហ៊ុននឹងទូទាត់សងទឹកប្រាក់ធានារ៉ាប់រងដែលនៅសល់ទៅអ្នកទទួលផលបន្ទាប់ ដែលមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកត្រូវបានធានារ៉ាប់រងទៅតាមចំណែកសមាមាត្រ ដោយកាត់ចេញនូវចំណែករបស់ចារីដែលជាប់ពាក់ព័ន្ធនឹងឃាតកម្ម។
- ដោយឡែក ក្រុមហ៊ុននឹងមិនទូទាត់សងនូវផ្នែកទាំងអស់នៃបុព្វលាភធានារ៉ាប់រងរបស់អ្នកទទួលផលបន្ទាប់ដែលមានជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើអ្នកត្រូវបានធានារ៉ាប់រងឡើយ។

ពាក់ព័ន្ធនឹងសំណងបុព្វលាភធានារ៉ាប់រង ឬតម្លៃនៃការបោះបង់កិច្ចសន្យាធានារ៉ាប់រង ដោយសារការធ្វើអត្តឃាត ឬការធ្វើឃាត ក្រុមហ៊ុនមានសិទ្ធិក្នុងការកាត់ចេញនូវបំណុលដែលនៅជំពាក់ស្របតាមបណ្ណសន្យារ៉ាប់រងនេះ។

ការបដិសេធ

ខិត្តប័ណ្ណនេះគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះហើយមិនមែនជាផ្នែកមួយនៃកិច្ចសន្យាអ្វីឡើយ។ សូមពិនិត្យ ខចែង និងលក្ខខណ្ឌលម្អិតនៃផលិតផលតាមរយៈបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក។

FWD Omne

ជាកម្មវិធីទូរសព្ទដែលសម្រាប់ឱ្យអតិថិជន ពិនិត្យបណ្ណសន្យាធានារ៉ាប់រង ស្នើសុំផ្លាស់ប្តូរ ព័ត៌មាន ពិនិត្យមើលកាលវិភាគបង់ប្រាក់ និងទាមទារសំណងតាមប្រព័ន្ធខ្ចីដីថល។



ស្កែនដើម្បីទាញយក **FWD Omne** ឥឡូវនេះ



ក្រុមហ៊ុនអេហ្វឌីអិលយូឌី ឡាយហ្វ អ៊ិនស្តេន (ខេមបូឌា) ម.ក
អគារសិរីលេខ 104 ផាន់ទី 1 និងទី 8 មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

P (855) 87 33 99 82 / (855) 78 33 99 88
E Customer_care.kh@fwd.com
fwd.com.kh